



ព័ត៌មានពីសាលាបឋមសិក្សា
ខែមីនា ឆ្នាំ២០១៩
រំលឹក៖ ៣



អ៊ិនធើណេសិនណាល ស៊ូល អង្ស សៀមរាប
International School of Siem Reap

បោះផ្សាយលើកទី៧

ព័ត៌មានពីសាលាបឋមសិក្សាសម្រាប់ខែមីនា ឆ្នាំ២០១៩

ការអញ្ជើញលោក-លោកស្រី ចូលទស្សនាថ្នាក់រៀននៅពេលព្រឹក

លោក-លោកស្រីដែលជាមាតាបិតាសិស្សសូមអញ្ជើញឲ្យចូលទស្សនាថ្នាក់រៀនរបស់កូនៗ នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ វេលាពេលព្រឹក។ ការចូលទស្សនាថ្នាក់រៀនគឺក្នុងគោលបំណង ឃើញសកម្មភាពសិក្សា និងសាកសួរលោកគ្រូ អ្នកគ្រូបន្តកថាអំពីព័ត៌មានដែលកូនៗកំពុងតែសិក្សា។ លោក-លោកស្រីក៏អាចជំនួញថ្នាក់រៀនព្រមទាំងមើលសកម្មភាពតុបតែងក្នុងថ្នាក់ ក៏ដូចជាទំនាក់ទំនងទូទៅរវាងកូនសិស្សក្នុងថ្នាក់រៀនជាមួយគ្នា។ លោក-លោកស្រីអាចចូលរួមសកម្មភាពដូចជា អានសៀវភៅក្នុងថ្នាក់ ឬជជែកសួរនាំជាមួយលោក-លោកស្រីបន្តកថាអំពីព័ត៌មានបន្ថែមនានា។ ដូចបានជម្រាបជូនខាងលើ យើងខ្ញុំសង្ឃឹមថាលោក-លោកស្រីនឹងអាចអញ្ជើញមកពិនិត្យថ្នាក់រៀនដើម្បីឃើញទិដ្ឋភាពជាក់ស្តែងនៅក្នុងថ្នាក់ នូវវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩។

អ៊ិនធើណេសិនណាល ស៊ូល អង្ស សៀមរាប
International School of Siem Reap

ការអញ្ជើញមាតាបិតា លោក-លោកស្រី មកពិនិត្យថ្នាក់រៀនក្នុងថ្នាក់រៀននៅពេលព្រឹក

ព័ត៌មានបឋមសិក្សា

ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩
(ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៩:០០ នាទីព្រឹក (សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី៦)
ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៩:៣០ នាទីព្រឹក (សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី៨))

លោក-លោកស្រីជាមាតាបិតា អាណាព្យាបាលសិស្ស គឺត្រូវបានអញ្ជើញឲ្យចូលទស្សនាថ្នាក់រៀនរបស់កូនៗ នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ វេលាពេលព្រឹក។ ការចូលទស្សនាថ្នាក់រៀនគឺក្នុងគោលបំណង ឃើញសកម្មភាពសិក្សា និងសាកសួរលោកគ្រូ អ្នកគ្រូបន្តកថាអំពីព័ត៌មានដែលកូនៗកំពុងតែសិក្សា ក្នុងនាមសាលានេះ។ លោក-លោកស្រីក៏អាចជំនួញថ្នាក់រៀនព្រមទាំងមើលសកម្មភាពតុបតែងក្នុងថ្នាក់ ក៏ដូចជាសកម្មភាពសិក្សានាពេលថ្មីៗនេះ។

ដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីអញ្ជើញមកពិនិត្យថ្នាក់រៀននិងមើលទិដ្ឋភាពជាក់ស្តែងនៅក្នុងថ្នាក់។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ការរមកដល់របស់លោក-លោកស្រី។

សូមស្វាគមន៍លោក-លោកស្រី!

អំពីការប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ ដើម្បីសប្បុរសធម៌

ការប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ ដើម្បីសប្បុរសធម៌ នឹងរៀបចំនៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ក្នុងពេលរៀបចំ។ សាលាសម្រេចធ្វើការប្តូរកាលវិភាគមកពេលរៀបចំដោយសារចង់ឲ្យមានការចូលរួមពីសំណាក់លោក-លោកស្រីឲ្យបានច្រើន។ កម្មវិធីប្រកួតកីឡាហែលទឹកប្រចាំឆ្នាំគឺបើកឲ្យចូលរួមដោយសេរីពីគ្រប់មជ្ឈដ្ឋាន។ កម្មវិធីនឹងមានលក់អាហារសម្រន់ ចំនីអាហារ ភេសជ្ជៈ ល។ ចំពោះថវិការដែលលក់បាននឹងប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

កម្មវិធីប្រកួតកីឡាហែលទឹក នឹងធ្វើឡើងនៅសាលាបឋមសិក្សា ISSR។ សាលានឹងឆ្លើយតបខិតខមនូវការចុះឈ្មោះ ជូនមាតាបិតា អាណាព្យាបាលសិស្សក្នុងសប្តាហ៍ខាងមុន។ **បញ្ជាក់៖** លោក-លោកស្រី អាចចូលរួមហែលទឹកក្រោយពីការប្រកួតបញ្ចប់ ដូចនេះ សូមនាំយកសម្លៀកបំពាក់ហែលទឹកមកជាមួយផង ក្នុងថ្ងៃនោះ។

អ៊ិនធើណេសិនណាល ស៊ូល អង្ស សៀមរាប
International School of Siem Reap

កម្មវិធីប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ

ដើម្បីសប្បុរសធម៌

ការប្រកួតកីឡាហែលទឹក ចាប់ផ្តើមវេលាម៉ោង ១:៣០នាទីព្រឹក។

ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩!

ចូលរួមដោយសេរី!

សូមលោក-លោកស្រីយកមកជាមួយនូវសម្លៀកបំពាក់ហែលទឹក ដើម្បីហែលទឹកសាលាឲ្យបានល្អ។

ផ្តល់ជូន៖

ថវិកាពីការលក់ទំនិញអស់ ក្នុងថ្ងៃកម្មវិធីនឹងប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា!

សាលាស្ថិតនៅលើផ្លូវជាតិលេខ១ ភាគខាងកើត ក្រុងសៀមរាប ខេត្តសៀមរាប។
ទីស្នាក់ការកណ្តាល៖ ផ្លូវជាតិលេខ១ ភាគខាងកើត ក្រុងសៀមរាប ខេត្តសៀមរាប។
ទូរស័ព្ទ៖ ០៩៥ ៨៧៨ ៧៨២ / ០៩ ១៥ ៧៥ ៧៥២
អ៊ីម៉ែល៖ issr@issr.edu.kh

អំពីការប្រកួតកីឡាហែលទឹក

អំពីការឈប់សម្រាក៖ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

សាលានឹងធ្វើការឈប់សម្រាក ពីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩

យើងខ្ញុំសូមជូនពរលោកអ្នក និងក្រុមគ្រួសារឲ្យមានសេចក្តីសុខចម្រើនពេញមួយឆ្នាំ ហើយជួបតែសំណាងល្អគ្រប់ៗគ្នា។

*We are one,
But we are many.*

អំពីការរៀបចំពិធីខួបកំណើតសិស្សក្នុងថ្នាក់រៀន

សូមលោក-លោកស្រីដែលជាមាតាបិតា និងអាណាព្យាបាលសិស្សមេត្តាជ្រាបថា លោកគ្រូ អ្នកគ្រូក្នុងថ្នាក់នឹងជួយរៀបចំកម្មវិធីខួបកំណើតរបស់កូនៗ លោក-លោកស្រី។ សូមផ្តល់ព័ត៌មានជូនដល់ផ្នែករដ្ឋបាល ក្នុងការទំនាក់ទំនងទៅកាន់លោកគ្រូ អ្នកគ្រូ ក្នុងថ្នាក់ យ៉ាងហោចណាស់ឲ្យបានមួយថ្ងៃមុនថ្ងៃ ខួបកំណើត។ ដូចលោក-លោកគ្រូដឹងស្រាប់កិច្ចការរបស់លោកគ្រូ អ្នកគ្រូគឺត្រូវបង្រៀនទៅតាមការគ្រោងនឹងរៀបចំយ៉ាងត្រឹមត្រូវ ប្រសិនបើពុំមានការផ្តល់ ព័ត៌មានជាមុន វាអាចបង្កភាពលំបាក ដល់មេរៀនរបស់លោកគ្រូ អ្នកគ្រូដែលត្រូវបង្រៀន ដូច្នោះ សូមមេត្តាផ្តល់ព័ត៌មានជូនផ្នែករដ្ឋបាលជាមុន ហើយ លោកគ្រូ អ្នកគ្រូនឹងអាចរៀបចំពេលវេលាសមស្របដល់សិស្សដែលត្រូវធ្វើខួបកំណើត។

អំពីការកាត់កាតពេលមកទទួលកូនៗ

កាតគឺមានភាពចាំបាច់បំផុត ដែលតម្រូវឲ្យលោក-លោកស្រីត្រូវមានជានិច្ច រាល់ពេលដែលមកកាន់ សាលា ISSR។ ប្រសិនបើគ្មានកាតគឺមានន័យថាលោកអ្នក ពុំមានការអនុញ្ញាតឲ្យទទួលកូនៗឬពុំ អនុញ្ញាតចូលក្នុងបរិវេណសាលាឡើយ។ សូមមេត្តាពាក់កាតរាល់ពេលដែលលោកអ្នក មកទទួល កូនៗ នឹងរាល់ពេលដែលមកកាន់សាលាអន្តរជាតិយើងខ្ញុំ។ បញ្ជាក់៖ កាតត្រូវពាក់មកសាលាគ្រប់ ពេល ទោះបីជាកំឡុងពេលចូលទស្សនាសាលាក៏ដោយ។ នាងខ្ញុំ ជានាយកប្រតិបត្តិផ្នែកភាសា អង់គ្លេស សូមធ្វើការអរគុណទុកជាមុន ព្រមទាំងសូមទទួលការយោគយល់ ដើម្បីសុវត្ថិភាពកូនៗ គ្រប់ៗគ្នា។

ប្រសិនបើលោកអ្នក ពុំមានកាត សូមមកសុំនៅការិយាល័យរដ្ឋបាល ដើម្បីពួកគាត់ធ្វើការកំណត់សំគាល់។ សូមមេត្តាយោគយល់ដល់បុគ្គលិករបស់សាលាអន្តរជាតិយើងខ្ញុំផង។

អំពីការចុះឈ្មោះចូលរៀន ឆ្នាំសិក្សា ២០១៩-២០២០

សូមលោក-លោកស្រីមេត្តាផ្តល់ព័ត៌មានអំពីការចុះឈ្មោះកូនៗចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩- ២០២០ ដើម្បីសាលាអាចទទួលបានទិន្នន័យជាក់លាក់ក្នុងការរៀបចំលោកគ្រូ អ្នកគ្រូបានទាន់ពេលវេ លា។ បាលពីសប្តាហ៍ថ្មីៗកន្លងទៅ សាលាបានបញ្ជូនលិខិតអំពីការចុះឈ្មោះកូនៗ ដល់លោក-លោក ស្រី រួចរាល់ហើយ។ ដូចនេះ សូមប្រគល់លិខិតត្រឡប់មកកាន់សាលាវិញតាមរយៈកូនៗ ឲ្យបាន លឿនតាមដែលអាចធ្វើបាន។ សូមអរគុណ!

អំពីកីឡាវាយស៊ីនៃក្រុមកម្ពុជា (Tennis Cambodia) នៅសាលា ISSR

សូមថ្លែងអំណរគុណដល់ក្រុមកីឡាវាយស៊ី Tennis Cambodia ដែលបានមកបង្រៀននៅសាលា អន្តរជាតិយើងខ្ញុំ។ ក្រុម Tennis Cambodia នឹងបន្តបង្រៀនអំពីកីឡានេះសម្រាប់ថ្នាក់ដែលពុំទាន់ បានរៀន ពេលចូលឆ្នាំខ្សែរច្បាស់។ ប្រសិនបើលោក-លោកស្រីមានចំណាប់អារម្មណ៍ អំពីកីឡាវាយ ស៊ីនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០១០ ៩៨៩ ០៨៨។

អំពី កាលវិភាគឆ្នាំសិក្សាថ្មីនៃសាលាបឋមសិក្សា ឆ្នាំ២០១៩-២០២០

កាលវិភាគ សម្រាប់ឆ្នាំសិក្សាថ្មី របស់សាលាបឋមសិក្សា ISSR គឺមាននៅលើគេហទំព័រ www.issr.edu.kh លោក-លោកស្រីអាចទាញយកពីទីនេះបាន។



មុខវិជ្ជាបន្ថែមម៉ោង អំពីគំនូរ (Art Club) ដែល សិស្សកំពុងតែរៀន។



សកម្មភាពដំណើរចុះទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៥A មកកាន់ Angkor Wat Putt ទីវាយកូនគោល។ សិស្ស ត្រូវរៀបចំនិក្ខេប តើត្រូវវាយកំលាំងប៉ុណ្ណាដែលអាចឲ្យ គ្រាប់អាចចូលក្នុងទីគោលដៅបាន។ តែយ៉ាងណាក៏មាន គោលដៅច្រើនត្រូវវាយបញ្ចូល។

“ Education is what survives when what has been learned has been forgotten. ”
BF SKINNER



សកម្មភាពសិស្សថ្នាក់ Reception 2 ចូលរួម ជាមួយសិស្សមកពីសាលា JPA កាលពីសប្តាហ៍ មុន។ សិស្សបានរៀនពី គ្នា ទៅមកទៅវិញបាន យ៉ាងល្អ ព្រមទាំងលេង ជាមួយគ្នាយ៉ាងសប្បាយ យ។

កម្មវិធី Star of the Month:
សូមលោក-លោកស្រីអញ្ជើញចូលរួមកម្មវិធីនេះ ដែលចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក៖
- ថ្ងៃអង្គារ ទី០៧ ខែឧសភា ៖ ចូលរួមដោយថ្នាក់ Nursery-Year 1 (ថ្នាក់ Nursery សម្តែង) ។
- ថ្ងៃពុធ ទី០៨ ខែឧសភា ៖ ចូលរួមដោយថ្នាក់ទី២ ដល់ទី៦ (ថ្នាក់ទី 2A សម្តែង) ។
សិស្សទាំងអស់ខំហ្វឹកហាត់យ៉ាងសកម្ម និងត្រៀមខ្លួនដើម្បីធ្វើការសម្តែងឲ្យបានល្អជូនលោក-លោកស្រីកម្សាន្ត។

កម្មវិធីមើលថែក្មេងពេលរសៀល សម្រាប់ថ្នាក់ Reception និងថ្នាក់ Nursery បានចាប់ដំណើរការហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមក សាសួរព័ត៌មាននៅការិយាល័យ រដ្ឋបាលសាលា។